



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំបរទំ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគីរី

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិងសមាគមអាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពីការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំបរទំ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគីរី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ៥៣ នាក់ (១៦% ជាស្ត្រី១០០% ជាជនជាតិចាវ៉ាយ) មកពីគ្រប់ភូមិក្នុងឃុំដែលមានតំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយលទ្ធភាព ប្រជាជនមានផលប្រយោជន៍។
Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំបរទំ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគីរី	
១. ការសាងសង់ផ្លូវស្ពាន និងលូ	<ul style="list-style-type: none"> • សុំផ្លូវថ្មីក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង ១២គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ពីភូមិកុកច្រាយ ទៅដល់ភូមិកុកពួង សូមសាងសង់ឱ្យរួចមុនខែមិថុនា ឆ្នាំ២០១២។ • សុំស្ពាន ៣កន្លែង ទី១ នៅអូរគន ប្រវែង ១៥ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ពានទី២ នៅអូរស្ពាន ប្រវែង ១៥ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ពានទី៣ នៅអូរជញ្ជូ ប្រវែង ១៥ម៉ែត្រ ធ្វើពីឈើ ដែលស្ពានទាំងបីស្ថិតនៅលើផ្លូវពីភូមិកុកច្រាយ ទៅភូមិកុកពួង សូមសាងសង់ឱ្យរួចមុនខែមិថុនា ឆ្នាំ២០១២។ • សុំផ្លូវថ្មីមួយខ្សែប្រវែង ១២គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ពីឃុំបរទំ ទៅឃុំប៉ាតេ ដោយដាក់លូ២កន្លែង នៅអូរញឹក និងអូរព្វី ដែលលូនីមួយៗមានកំពស់ ១ម៉ែត្រ ទទឹងកាត់ ៧ម៉ែត្រ សូមចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១២ និងបញ្ចប់ត្រឹមខែកក្កដា ឆ្នាំ២០១២ ។

- សុំដាក់លូ ៤កន្លែង នៅអូរក្រែ អូរចេះ អូរច្រប និងអូរកូន ដែលលូនីមួយៗមានកំពស់ ១ម៉ែត្រ ទទឹង កាត់ ៥ម៉ែត្រ សូមចាប់ផ្តើមអនុវត្តនៅខែធ្នូ ឆ្នាំ២០១១ និងឲ្យហើយត្រឹមខែមិថុនា ឆ្នាំ២០១២ ។

២.ការសាងសង់ប៉ុស្តិ៍សុខភាពបង្គន់ និងអណ្តូង

- សុំប៉ុស្តិ៍សុខភាពចំនួន ៦ ខ្នង សម្រាប់ ៦ភូមិ ភូមិតាកុកពួង ភូមិតាកុកប្រាយ ភូមិព្រិល ភូមិបួរ ភូមិទុង និងភូមិដេះ ដែលមួយខ្នងៗមានទំហំ ៦ម៉ែត្រ គុណ ៧ម៉ែត្រ មាន ២បន្ទប់ ធ្វើពីបេតុង ប្រក់ក្បឿង មានសម្ភារៈ ថ្នាំពេទ្យគ្រប់គ្រាន់ និងគ្រូពេទ្យប្រចាំការប៉ុស្តិ៍សុខភាពទាំង ៦ ចំនួន១២ នាក់ មួយប៉ុស្តិ៍ ៗ២នាក់ ប្រុស ១នាក់ ស្រី ១នាក់ សូមឲ្យបានមុនឆ្នាំ២០១៣។
- សុំបង្គន់អនាម័យចំនួន ១៨០ សម្រាប់ ៦ ភូមិភូមិតាកុកពួង ភូមិតាកុកប្រាយ ភូមិព្រិល ភូមិបួរ ភូមិទុង និងភូមិដេះដោយក្នុង ១ភូមិៗ ៣០ បង្គន់ ជាប្រភេទបង្គន់ចាក់ទឹក ដែលមានទំហំ ៣ម៉ែត្រ បួនជ្រុង ធ្វើពីបេតុង ប្រក់សង្កឹសមានអាងទឹក សូមសាងសង់ឲ្យរួចរាល់នៅខែមិថុនា ឆ្នាំ២០១២។
- សុំអណ្តូងលូ ចំនួន ៣អណ្តូង សម្រាប់ភូមិទុង ដែលមានជម្រៅ ១៥ ម៉ែត្រ ចាក់សាបជុំវិញ ៣ម៉ែត្រ ចាប់ផ្តើមធ្វើនៅខែធ្នូ ឆ្នាំ២០១១ សូមឲ្យហើយនៅខែឧសភា ឆ្នាំ២០១២។
- សុំអណ្តូងស្នប់ ចំនួន ២៤អណ្តូង សម្រាប់ ៦ភូមិ ដោយមួយភូមិៗ ៤អណ្តូង មានជម្រៅ ៣០ម៉ែត្រ ចាក់សាបបេតុងជុំវិញ ៣ម៉ែត្រ ចាប់ផ្តើមធ្វើនៅខែមេសា ឆ្នាំ២០១២ ឲ្យហើយត្រឹមខែមិថុនា ឆ្នាំ២០១២។
- សុំជួសជុលអណ្តូងស្នប់ចំនួន ៣អណ្តូង ដែលខូច នៅក្នុងភូមិព្រិល និងភូមិបួរ សូមឲ្យហើយត្រឹម ខែមិថុនា ឆ្នាំ២០១២ ។

៣.ការស្នើសុំចាក់វ៉ាក់សាំងសត្វពូជសត្វ និងតបណ្តាញអគ្គិសនី

- សុំថ្នាំចាក់បង្ការជម្ងឺ សម្រាប់សត្វគោ ក្របី ជ្រូក មាន់ ទា ឲ្យបានគ្រប់គ្រាន់ភូមិ នៅពេលមានកើត ជម្ងឺឆ្លងរាតត្បាតទៅលើសត្វ ចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០១១ ទៅ ។
- សុំជ្រូកពូជចំនួន ១២០ ក្បាល សម្រាប់ ៦ភូមិ មួយភូមិ ២០ក្បាល ចាប់ផ្តើមពីខែកញ្ញា ឆ្នាំ ២០១១ ទៅ ។
- សុំតបណ្តាញអគ្គិសនី ពីផ្លូវជាតិលេខ ៧៨ ទៅដល់ភូមិកុកពួង មានចម្ងាយ ២០គីឡូម៉ែត្រ ដោយ កាត់តាមភូមិដេះ ភូមិទុង ភូមិបួរ ភូមិព្រិល ភូមិកុកប្រាយ ដោយកំណត់ថ្លៃប្រើប្រាស់ ១គីឡូវ៉ាត់ម៉ោង ៦៧០ រៀលសូមចាប់ផ្តើមអនុវត្តពីខែកញ្ញា ឆ្នាំ២០១១ព្រមទាំងឲ្យរួចរាល់ខែធ្នូ ឆ្នាំ២០១២។

៤. ការដោះស្រាយទំនាស់ជីវិត និងការសាងសង់សាលារៀន

- សុំសាលារៀន ១ខ្នង សាងសង់តាមស្តង់ដារក្រសួងមហាផ្ទៃ នៅខាងលិចប៉ុស្តិ៍សុខភាព ស្ថិតនៅ ក្នុង ភូមិព្រិល ដែលមានទំហំ ៨ម៉ែត្រ គុណនឹង៧ម៉ែត្រ មានបួនបន្ទប់ ដំបូលប្រក់ក្បឿង ឱ្យបានមុន ឆ្នាំ២០១៣។
- សុំដោះស្រាយទំនាស់ព្រំប្រទល់រវាងភូមិដេះ ឃុំបរខាំ ជាមួយភូមិចេត ឃុំស្ទឹង ឱ្យបានច្បាស់លាស់ ឱ្យបានមុនខែវិច្ឆិកា ឆ្នាំ២០១១។
- សុំទប់ស្កាត់កុំឱ្យមានការលក់ទិញដីសហគមន៍ជនជាតិដើមភាគតិច ដីព្រៃបន្តទៀតទៅឱ្យអ្នកមកពី ខាងក្រៅដោយខុសច្បាប់ ឱ្យបានមុនខែតុលា ឆ្នាំ២០១១។
- សុំឱ្យមានការដកហូតដីរំលោភយកខុសច្បាប់ មានដីចំការវិលដុំ ដីព្រៃ រាប់ពាន់ហិកតា ក្នុងឃុំបរខាំ មកដាក់ជាសម្បត្តិរដ្ឋវិញ ឱ្យបានមុនឆ្នាំ២០១៣។

៥. ការសាងសង់សាលារៀន និងគ្រូបង្រៀន

- សុំគ្រូបង្រៀនថ្នាក់ទី១ និង ថ្នាក់ទី២ ៨នាក់ សម្រាប់ភូមិដេះ ២នាក់ ប្រុស១នាក់ ស្រី១នាក់ ភូមិកុកក្នុង ២នាក់ ប្រុស១នាក់ ស្រី១នាក់ ភូមិប្តូរ ២នាក់ ប្រុស១នាក់ ស្រី១នាក់ និងភូមិកុកប្រាយ ២នាក់ ប្រុស១នាក់ ស្រី១នាក់ សូមឱ្យបានមុនខែចូលរៀន ឆ្នាំ២០១២ ។
- សុំសាលារៀន ២ខ្នង ១ខ្នងសម្រាប់ភូមិដេះ និង១ខ្នងទៀតសម្រាប់ភូមិ កុកក្នុង ដែល១ខ្នងៗមាន ៤បន្ទប់ បណ្តោយ២៤ ម៉ែត្រ និងទទឹង ៥ម៉ែត្រ ធ្វើពីបេតុងប្រក់ក្បឿង មានសម្ភារៈគ្រប់គ្រាន់ ដោយ ចាប់ផ្តើមសាងសង់នៅខែតុលា ឆ្នាំ២០១១ ឱ្យរួចរាល់នៅខែឧសភា ឆ្នាំ២០១២។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំ គណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក អៀម អឿន តំណាងគណបក្សសមរង្ស៊ីប្រចាំខេត្តមានប្រសាសន៍ថា «ខ្ញុំមានការពេញចិត្តចំពោះ ការរកឃើញនូវតម្រូវការអាទិភាពទាំង៥ របស់ប្រជាពលរដ្ឋ ហើយគណបក្សសមរង្ស៊ី ក៏សូមចូលរួមចំណែក ដើម្បីកាត់បន្ថយភាពក្រីក្រ ឈានទៅរកភាពរីកចំរើនផងដែរ»។

លោក រម៉ាម ខេក តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំបរខាំ បានលើកឡើង ថា «ខ្ញុំមានសេចក្តីរីករាយ ចំពោះរាល់អ្វីៗដែលប្រជាពលរដ្ឋរកឃើញនូវតម្រូវការទាំង៥ អាទិភាព គឺមានសារៈ សំខាន់ណាស់ហើយខ្ញុំទទួលយកទាំងអស់»។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំសង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំសង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុង កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញនិងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញនិងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 044